



**សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច  
សាកលវិទ្យាល័យហ្សឺនេវាឌីន លីយ៉ុង ៣ (ប្រទេសបារាំង)  
ការធ្វើតេស្តប្រឡងចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិកម្មិចារល និងបេតិកភណ្ឌ  
ជំនាន់ ១២ (២០១៨ - ២០២០)  
រយៈពេល ១ និង៣០ម៉ោង**

**I. នីតិកាតព្វកិច្ច**

សំណួរនីមួយៗមានចម្លើយត្រឹមត្រូវមួយ ឬច្រើន

១. ជាគោលការណ៍ កិច្ចសន្យាមួយមានអានុភាពដោយសារ ៖
  - ក. សំណើត្រូវគ្នា
  - ខ. ស្វីការដោយមានបន្ថែមការកែប្រែ
  - គ. សំណើ និងស្វីការត្រូវគ្នា ។
២. សិទ្ធិប្រើប្រាស់គឺជា ៖
  - ក. សិទ្ធិអាស្រ័យផលលើអចលនវត្ថុ ត្រឹមកម្រិតសេចក្តីត្រូវការរបស់ម្ចាស់សិទ្ធិ និងគ្រួសាររបស់ខ្លួន ។
  - ខ. សិទ្ធិដែលមិនអាចផ្ទេរបាន។
  - គ. សិទ្ធិកាន់កាប់មួយចំណែកនៃអគារត្រឹមកម្រិតនៃសេចក្តីត្រូវការសម្រាប់ការរស់នៅរបស់ម្ចាស់សិទ្ធិអាស្រ័យនៅ និងគ្រួសាររបស់ខ្លួន។
៣. ការបង្ហាញឆន្ទៈមានវិការៈ ដោយសារ ៖
  - ក. ការភាន់ច្រឡំ
  - ខ. ការឆបោក ឬការគម្រាមកំហែង
  - គ. ការបង្ហាញព័ត៌មានមិនពិតដោយភាគីម្ខាងទៀត
  - ឃ. អសមត្ថភាពរបស់ភាគីម្ខាង ។
៤. កិច្ចសន្យាលក់ទិញ គឺជា ៖
  - ក. កិច្ចសន្យាទ្វេភាគី
  - ខ. ការសន្យាដោយឯកតោភាគី
  - គ. ប្រទានកម្ម ។
៥. ការឆបោកអាចកើតមានឡើងចំពោះកិច្ចសន្យាលក់ទិញដោយ ៖
  - ក. អ្នកលក់
  - ខ. អ្នកទិញ
  - គ. គតិយជន ។

៦. ភតិសន្យា ត្រូវមានអានុភាព ដោយភាគីម្ខាងឱ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផលពី វត្ថុមួយ ហើយភាគីម្ខាងទៀត សន្យាថាបង់ថ្លៃឈ្នួលចំពោះវត្ថុនោះ ៖

- ក. ត្រឹមត្រូវ
- ខ. មិនត្រឹមត្រូវ
- គ. មិនច្បាស់ ។

៧. ប្រធានសក្តិ គឺជាព្រឹត្តិការណ៍ ដែលកើតឡើង ៖

- ក. ដោយឆន្ទៈរបស់ភាគី អាចប៉ាន់ស្មានជាមុន ប៉ុន្តែមិនអាចជម្នះបាន
- ខ. ក្រៅពីឆន្ទៈរបស់ភាគី មិនអាចប៉ាន់ស្មានជាមុន និងមិនអាចជម្នះបាន
- គ. ក្រៅពីឆន្ទៈរបស់ភាគី មិនអាចប៉ាន់ស្មានជាមុន ប៉ុន្តែអាចជម្នះបាន ។

៨. ប្រតិសិទ្ធិមានន័យថា៖

- ក. បុគ្គលដែលទទួលបន្ទុកសិទ្ធិពីបុគ្គលដទៃ។
- ខ. បុគ្គលដែលទទួលបន្ទុកកាតព្វកិច្ចពីបុគ្គលដទៃ។
- គ. បុគ្គលដែលទទួលបន្ទុកសិទ្ធិនិងកាតព្វកិច្ចពីបុគ្គលដទៃ។
- ឃ. មិនមែនទាំងអស់។

៩. ប្រាតិភោគគឺជា ៖

- ក. ជាកម្មវត្ថុនៃកិច្ចសន្យាដែលត្រូវបានហាមឃាត់ដោយច្បាប់។
- ខ. ការធានាដល់ម្ចាស់បំណុលក្នុងការប្រមូលឥណទេយ្យរបស់ខ្លួនមកវិញ។
- គ. កាតព្វកិច្ចដែលចែងនៅក្នុងកិច្ចសន្យាជួល។

១០. ដើម្បីតតាំងចំពោះតតិយជនក្រៅពីអ្នកដែលបង្កើតហ៊ីប៉ូតែក កិច្ចសន្យាហ៊ីប៉ូតែកនោះត្រូវ ៖

- ក. ធ្វើឡើងដោយព្រមព្រៀង គ្មានវិការៈ និងជាលាយលក្ខណ៍អក្សរ
- ខ. ធ្វើឡើងដោយលិខិតឯកជន ឬដោយលិខិតយថាភូត
- គ. ធ្វើឡើងដោយលិខិតយថាភូត
- ឃ. ចុះបញ្ជីនៅក្នុងសៀវភៅបញ្ជីដីធ្លី ។

១១. ក្នុងករណីដែលការសាងសង់សំណង់ដែលជាប់នឹងដី ឬការគ្រប់គ្រងសំណង់មានវិការៈ ហើយបានបង្កព្យសនកម្មដល់អ្នកដទៃ ជាគោលការណ៍ អ្នកដែលត្រូវទទួលខុសត្រូវសងការ ខូចខាតនោះ គឺ ៖

- ក. កម្មករសំណង់
- ខ. អ្នកគ្រប់គ្រងសំណង់
- គ. កម្មសិទ្ធិករនៃសំណង់
- ឃ. សាលាក្រុង ។

១២. ក្រៅពីមតិកដែលមិនត្រូវបានចាត់ចែងតាមបញ្ញត្តិនៃមាត្រា១២៩៩ នៃក្រមរដ្ឋប្បវេណី ត្រូវ៖

- ក. ធ្លាក់ទៅលើអ្នកជិតខាង
- ខ. ធ្លាក់ទៅជាទ្រព្យរដ្ឋ

គ. ជាទ្រព្យរបស់សមូហភាពដែរដី។

១៣. គូភាគីនៃកិច្ចសន្យាអាណត្តិគឺជា៖

- ក. អាណត្តិទាយក និងអាណត្តិគាហក
- ខ. អាណត្តិម្ចាស់តំណាង និងអាណត្តិជាប់តំណាង
- គ. អាណត្តិយុត្តាធិការ និងអាណត្តិម្ចាស់ទ្រព្យ

១៤. អាជ្ញាយុកាលមានន័យថា៖

ក. គឺជាអំឡុងពេលមួយកំណត់ដោយច្បាប់ថាប្រសិនបើហួស គឺបង្កើតសិទ្ធិ ឬរំលត់សិទ្ធិណាមួយ។

- ខ. គឺជារយៈពេលនៃការអនុវត្តសិទ្ធិណាមួយ។
- គ. គឺជារយៈពេលនៃការប្រព្រឹត្តបទល្មើស
- ឃ. គឺជារយៈពេលនៃការវិនិច្ឆ័យរបស់តុលាការ។

១៥. ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ត្រូវបានគ្រប់គ្រងដោយ៖

- ក. វិធាននៃនីតិឯកជន
- ខ. វិធាននៃនីតិសាធារណៈ
- គ. វិធាននៃនីតិព្រហ្មទណ្ឌ
- ឃ. វិធាននៃនីតិកិច្ចសន្យាលក់ ទិញ

II. វប្បធម៌ទូទៅ

*\*សូមជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវ*

១. តើសន្និសីទសញ្ញាស្តីពីការដាក់ប្រទេសកម្ពុជានៅក្រោមអាណាព្យាបាលបារាំង ត្រូវបានបង្កើតឡើងនៅឆ្នាំណា ?

- ក. ១៨៦៧
- ខ. ១៨៥៣
- គ. ១៨៦៣

២. ការអភិវឌ្ឍរាជធានីភ្នំពេញ (ផ្នែកនគរូបនីយកម្មទីក្រុង) ត្រូវអនុលោមតាម៖

- ក. ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥
- ខ. ប្លង់គោលប្រើប្រាស់ដីរបស់ខណ្ឌចំការមន
- គ. មិនទាន់មានបទដ្ឋានគតិយុត្តដែលគ្រប់គ្រងនៅឡើយ

៣. តើតំបន់បួនខណ្ឌក្នុងក្រុង (រាជធានីភ្នំពេញ) ដែលមានការអភិវឌ្ឍលេចធ្លោជាងគេមានខណ្ឌអ្វីខ្លះ ? ៖

- ក. ចំការមន មានជ័យ ដូនពេញ និងទួលគោក
- ខ. ចំការមន ដូនពេញ លមករា និងដង្កោ
- គ. ចំការមន ដូនពេញ ទួលគោក និងជ្រោយចង្វារ
- ឃ. ចំការមន ដូនពេញ ទួលគោក និងលមករា

៤. តើវិធាន នីតិសាស្ត្រ ត្រូវចាត់ថ្នាក់ទៅក្នុងមែកធានានៃវិធានវិទ្យាសាស្ត្រមួយណា ?

- ក. វិធានវិទ្យាសាស្ត្រពិត
- ខ. វិធានវិទ្យាសាស្ត្រសង្គម
- គ. វិធានព័ត៌មានវិទ្យា
- ឃ. វិធានរូបវិទ្យា

៥. តើសាលាក្រឹមនូវរដ្ឋបាលត្រូវបានបង្កើតឡើងនៅឆ្នាំណា ?

- ក. ១៩៥៦
- ខ. ១៩៦៦
- គ. ១៩៩៣

៦. តើឥស្សរជនរូបណាដែលជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នាពេលបច្ចុប្បន្ន ?

- ក. ឯកឧត្តម ប៊ិន ឈិន
- ខ. ឯកឧត្តម អ៊ឹម ឈុនលីម
- គ. ឯកឧត្តម ឯក សំអុល
- ឃ. ឯកឧត្តម ហេង រង្ស៊ីប៊ុនឆាត

៧. ពាក្យ «និរាករ» មានថ្នាក់ពាក្យជា :

- ក. កិរិយា
- ខ. នាម
- គ. គុណនាម
- ឃ. គុណកិរិយា ។

៨. តើកីឡាករមួយរូបណាដែលឈ្នះពានកីឡាករដែលស៊ុតបញ្ចូលទីគូប្រកួតច្រើនជាងគេ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ?

- ក. កីឡាករ គីលីយ៉ាន អ៊ឹមបាប់ប៉េ (បារាំង)
- ខ. កីឡាករ ណីម៉ា (ប្រេស៊ីល)
- គ. កីឡាករ អូលីវីយ៉េ ជីរ៉ូ (បារាំង)
- ឃ. កីឡាករ ហារី ខេន (អង់គ្លេស)

៩. តើប្រទេសណាមួយក្នុងចំណោមប្រទេសថៃឡង់ដ៍ ប្រទេសកាតា ប្រទេសអាឡឺម៉ង់ និងប្រទេសអ៊ីតាលី ដែលមានផ្ទៃដីធំជាងគេ ?

- ក. ប្រទេសថៃឡង់ដ៍
- ខ. ប្រទេសកាតា
- គ. ប្រទេសអាឡឺម៉ង់
- ឃ. ប្រទេសអ៊ីតាលី

១០. លោក «ក» បានទទួលមរណភាពកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។ តើទិដ្ឋភាពនេះបង្ហាញពីអ្វីនៅលើផ្លូវច្បាប់?

- ក. ជាព្រឹត្តិការណ៍គតិយុត្ត
- ខ. ជាកិច្ចគតិយុត្ត
- គ. មិនមានផលវិបាកអ្វីទាំងអស់ទាក់ទងនឹងផ្លូវច្បាប់។

១១. តើលិខិតអនុញ្ញាតឱ្យសាងសង់ អាចត្រូវបានផ្តល់អោយដោយស្ថាប័នណាខ្លះ ?

- ក. រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់
- ខ. រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់
- គ. រដ្ឋបាលរាជធានី ខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី

ក្រុង ស្រុក ខណ្ឌ

ឃ.ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ រដ្ឋបាលរាជធានី ខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីក្រុង ស្រុក ខណ្ឌ

១២. តើទីលានចាក់សំរាមដង្កោអាចទទួលផ្ទុកសំរាមបានប្រមាណប៉ុន្មានតោនក្នុងមួយថ្ងៃ ?

- ក. ប្រមាណ ២៥០០ តោន ក្នុងមួយថ្ងៃ
- ខ. ប្រមាណ៣០០០ តោន ក្នុងមួយថ្ងៃ
- គ. ប្រមាណ ៥០០ តោន ក្នុងមួយថ្ងៃ
- ឃ.ប្រមាណ ១០០ តោន ក្នុងមួយថ្ងៃ

១៣. តើប្រភេទទ្រព្យសម្បត្តិរបស់រដ្ឋណាមួយដែលអាចយកមកធ្វើអាជីវកម្មបាន (លក់-ដូរ-ជួល) ?

- ក. ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ
- ខ. ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ
- គ. ចម្លើយ «ក» និង «ខ» ខាងលើ

១៤. តើប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងខេត្តណា ?

- ក. ខេត្តបាត់ដំបង
- ខ. ខេត្តកំពង់ធំ
- គ. ខេត្តបន្ទាយមានជ័យ
- ឃ.ខេត្តសៀមរាប

១៥. តើក្រសួងមួយណាដែលទទួលបន្ទុកអភិវឌ្ឍន៍លំនៅឋានសមរម្យនៅកម្ពុជា?

- ក. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ខ. ក្រសួងបរិស្ថាន
- គ. ក្រសួងអភិវឌ្ឍន៍ជនបទ
- ឃ. ក្រសួងមហាផ្ទៃ

១៦. តើតុលាការយុត្តិធម៌អន្តរជាតិ មានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងមួយណា?

- ក. ទីក្រុងប៉ារីស
- ខ. ទីក្រុងរ៉ូម
- គ. ទីក្រុងប្រុចសែល
- ឃ. ទីក្រុងអាំស្ត្រាដាម

១៧. តើផលិតផលម៉ាក Gucci ជាផលិតផលរបស់ប្រទេសមួយណា?

- ក. ប្រទេសអ៊ីតាលី
- ខ. ប្រទេសបារាំង
- គ. ប្រទេសអាឡឺម៉ង់
- ឃ. សហរដ្ឋអាមេរិច

១៨. OPEC (អូប៊ិច) ជាឈ្មោះកាត់ដែលគេសំដៅទៅលើស្ថាប័ន៖

- ក. ស្ថាប័ននៃប្រទេសនាំចូលរ៉ែ មាស និងត្បូង
- ខ. ស្ថាប័ននៃប្រទេសនាំចូលប្រេង
- គ. ស្ថាប័ននៃប្រទេសនាំចេញប្រេង
- ឃ. គណៈកម្មការសហភាពអឺរ៉ុបដែលឃ្នាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

១៩. សហភាពអឺរ៉ុប មានប្រទេសជាសមាជិកចំនួន៖

- ក. ២៨ ប្រទេស
- ខ. ២៧ ប្រទេស
- គ. ២៦ ប្រទេស
- ឃ. ២៥ ប្រទេស

២០. វិសមភាពមុខងារមានន័យថា៖

- ក. ការដែលមិនអាចបំពេញមុខងារពីរក្នុងពេលតែមួយបាន
- ខ. ការមិនអាចមានភរិយា ឬស្វាមីពីរបានក្នុងពេលតែមួយ
- គ. លទ្ធភាពក្នុងការបំពេញមុខងារច្រើនបាន
- ឃ. ការបាត់បង់សិទ្ធិឯកជន

**III. រដ្ឋធម្មនុញ្ញ និងនីតិរដ្ឋបាល**

*ចូរជ្រើសរើសចម្លើយត្រឹមត្រូវតែមួយគត់*

១. អភិបាល នៃគណៈអភិបាលរាជធានី-ខេត្តត្រូវបាន៖

- ក. តែងតាំងដោយរដ្ឋបាលថ្នាក់កណ្តាល
- ខ. បោះឆ្នោតជ្រើសតាំងដោយក្រុមប្រឹក្សារាជធានី-ខេត្ត
- គ. បោះឆ្នោតដោយក្រុមប្រឹក្សាឃុំ-សង្កាត់ (អសកល)

២. គណកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីមានសមាជិកចំនួន៖

- ក. ៧ រូប
- ខ. ៩ រូប
- គ. ១១ រូប
- ឃ. ១៣ រូប

៣. តើនៅខេត្តបន្ទាយមានជ័យ មានរដ្ឋបាលក្រុងចំណុះឱ្យរដ្ឋបាលខេត្តចំនួនប៉ុន្មាន ?

- ក. ១
- ខ. ២
- គ. ៣
- ឃ. ៤

៤. ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិក ៩រូបដែលជ្រើសតាំងចេញពី៖

- ក. ៣រូប ពីព្រះមហាក្សត្រ ៣រូបពីរដ្ឋសភា និង ៣រូបពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
- ខ. ៣រូប ពីព្រះមហាក្សត្រ ៣រូបពីរដ្ឋសភា និង ៣រូបពីនាយករដ្ឋមន្ត្រី
- គ. ៣រូប ពីព្រះមហាក្សត្រ ៣រូបពីរដ្ឋសភា និង ៣រូបពីព្រឹទ្ធសភា

៥. រដ្ឋធម្មនុញ្ញនៃរដ្ឋមួយអាចនឹងអស់សុពលភាពអនុវត្ត នៅពេលដែល៖

- ក. មាត្រាណាមួយនៃរដ្ឋធម្មនុញ្ញត្រូវបានធ្វើវិសោធនកម្ម
- ខ. នៅពេលបោះឆ្នោតម្តងៗ
- គ. នៅពេលរបបនយោបាយនៃរដ្ឋនោះត្រូវបានផ្លូវ និងជំនួសដោយរបបនយោបាយផ្សេងមួយទៀត

៦. លិខិតរដ្ឋបាលចេញដោយក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាចត្រូវបានកែប្រែដោយ៖

- ក. ក្រុមប្រឹក្សាទាំងនោះ ឡើងវិញបន្ទាប់ពីមានសំណើរបស់អភិបាល ឬក្រសួងមហាផ្ទៃ
- ខ. មេឃុំ ឬចៅសង្កាត់ ព្រមទាំងប្រជាពលរដ្ឋទូទៅ
- គ. មិនអាចត្រូវបានកែប្រែឡើយ
- ឃ. រដ្ឋសភា

៧. រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ ត្រូវបានអនុម័តដោយ

- ក. ប្រជាមតិ
- ខ. សភាធម្មនុញ្ញ
- គ. ព្រឹទ្ធសភា
- ឃ. ព្រះមហាក្សត្រ

៨. យោងតាមរដ្ឋធម្មនុញ្ញកម្ពុជា រដ្ឋបាលដែនដីកម្ពុជាត្រូវបានចែកជា

- ក. ខេត្ត ក្រុង ស្រុក ខណ្ឌ
- ខ. ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់
- គ. រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- ឃ. រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់

១០. ការត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ អាចធ្វើទៅបាន៖

- ក. មុនច្បាប់មួយចូលជាធរមាន
- ខ. ក្រោយច្បាប់មួយចូលជាធរមាន
- គ. មុន និងក្រោយច្បាប់មួយចូលជាធរមាន
- ឃ. មិនអាចធ្វើទៅបានឡើយ ។

១១. របបសភានិយម គឺជា

- ក. របបដែលការចាត់តាំងអំណាចនៅក្នុងរដ្ឋចេញពីស្ថាប័ននីតិបញ្ញត្តិ
- ខ. របបដែលការចាត់តាំងអំណាចនៅក្នុងរដ្ឋចេញពីស្ថាប័ននីតិប្រតិបត្តិ
- គ. របបដែលអំណាចបងៗស្ថិតនៅក្នុងស្ថាប័នព្រះមហាក្សត្រ

១២. រាជរដ្ឋាភិបាលកម្ពុជាត្រូវបានបង្កើតឡើងដោយ

- ក. ការបោះឆ្នោតជាសកលតាមអណត្តិ
- ខ. ការបោះឆ្នោតអសកល
- គ. ការបោះឆ្នោតប្រគល់សេចក្តីទុកចិត្តពីសំណាក់សមាជិករដ្ឋសភាតាមមតិ ៥០ភាគរយ ឬក៏ ១

១៣. នៅក្នុងប្រទេសបារាំង ការបោះឆ្នោតប្រធានាធិបតីធ្វើឡើងតាម៖

- ក. ការបោះឆ្នោតជាសកលចំនួនពីរដំ
- ខ. ការបោះឆ្នោតជាសកលចំនួនមួយដំ
- គ. ការបោះឆ្នោតជាអសកលពីសំណាក់សមាជិកព្រឹទ្ធសភា
- ឃ. ការបោះឆ្នោតជាអសកលពីសមាជិកក្រុមប្រឹក្សាយុវ ដេប៉ាតឺម៉ង់ និងថ្នាក់តំបន់

១៤. រដ្ឋសហព័ន្ធ៖

- ក. ទម្រង់ដែលអនុវត្តទៅលើបណ្តុំរដ្ឋជាច្រើនដែលស្ថិតនៅចំណុះអំណាចឲ្យរដ្ឋកណ្តាលមួយ  
(ឧទាហរណ៍ សហរដ្ឋអាមេរិច )
- ខ. ជារដ្ឋដែលមានអំណាចនយោបាយតែមួយគត់
- គ. ជាអង្គការអន្តរជាតិ
- ឃ. ជារដ្ឋដែលមិនមានភាពពេញលេញ ស្របតាមនីតិអន្តរជាតិ

១៥. សន្និសីទដែលអនុវត្តនៅក្នុងប្រទេសកម្ពុជាមានតម្លៃ៖

- ក. ខ្ពស់ជាងរដ្ឋធម្មនុញ្ញ
- ខ. ស្មើរដ្ឋធម្មនុញ្ញ
- គ. ទាបជាងរដ្ឋធម្មនុញ្ញ

១៦. ការចុះបញ្ជីអត្រានុកូលដ្ឋាន គឺជាសមត្ថកិច្ចរបស់៖

- ក. មេឃុំ ចៅសង្កាត់
- ខ. សៀវភៅ សង្កាត់
- គ. អភិបាលរាជធានី ខេត្ត



១៧. ព្រំប្រទល់រដ្ឋបាល គឺជា៖

- ក. ការកំណត់អំពីព្រំប្រទល់រវាងរដ្ឋបាលនានានៅថ្នាក់ក្រោមជាតិ ( ឃុំ ក និងឃុំ ខ )
- ខ. ការកំណត់អំពីអធិបតេយ្យភាព និងស្វ័យភាពរបស់ខេត្តនីមួយៗ
- គ. មានន័យដូចព្រំដែនរវាងរដ្ឋនិងរដ្ឋ

១៨. ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានបោះឆ្នោតឡើងរៀងរាល់៖

- ក. ០៤ ឆ្នាំម្តង
- ខ. ០៥ ឆ្នាំម្តង
- គ. ០៦ ឆ្នាំម្តង

១៩. គ្រឹះស្ថានសាធារណៈរដ្ឋបាល គឺជា៖

- ក. នីតិបុគ្គលឯកជន
- ខ. នីតិបុគ្គលសាធារណៈ
- គ. មិនមានបុគ្គលភាពគតិយុត្ត ព្រោះបង្កើតឡើងដោយក្រសួងស្ថាប័នដែលជាអាណាព្យាបាល

២០. ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាន៖

- ក. ស្នងរាជ្យដោយស្វ័យប្រវត្តិ
- ខ. ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ
- គ. ជ្រើសតាំងដោយក្រុមប្រឹក្សារាជសម្បត្តិ

**IV. សំនួរ**

១. ដូចម្តេចដែលហៅថា សិទ្ធិជួលអចិន្ត្រៃយ៍ ? តើភតិកៈសិទ្ធិជួលអចិន្ត្រៃយ៍អាចទ្រព្យទៅបញ្ចាំបានដែរឬទេ និងដោយវិធីណា ? ចូរពន្យល់។

ចម្លើយ៖ .....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

